



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែកក្កដា



លេខ ២៣៧ ឆ្នាំទី២០ ព.ស ២៥៦៤ គ.ស ២០២០

Issue 237 Volume 20 BC 2564 BE 2020

មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- ព្រះរាជក្រឹត្យ ស្តីពី ការផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម ស៊ឹម កា ជាតិកិត្តិនីតិកោសលបណ្ឌិត..... ១
- ព្រះរាជក្រឹត្យ ស្តីពី ការផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម ទេព ឯន ជាតិកិត្តិសង្គហបណ្ឌិត..... ៣
- ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ៥



សកម្មភាពគណៈកម្មការ

- សមាជិកព្រឹទ្ធសភាចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាក់ស្តែងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីវាយតម្លៃផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ៧
- គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំស្តីពី ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ របស់ មហាសន្និបាតសភាតំបន់អាស៊ី..... ៩
- ក្រុមសភាជាតិកម្ពុជាចូលរួមកិច្ចប្រជុំពិសេសរបស់គណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF)..... ១១
- ក្រុមសភាជាតិកម្ពុជា-APF ចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ ប្រាស្រ័យឆ្លើយឆ្លង និងកិច្ចការវប្បធម៌ នៃសភាប្រើភាសាបារាំង ១៣
- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ១៥
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨..... ១៩
- សមាជិកសមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣៦
- ការងារទទួលពាក្យបណ្តឹង ៣៧



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆ្នាំ២០២០ ៣៨
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ៣៩
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបិទវគ្គបណ្តុះបណ្តាល ស្តីពីជំនាញក្នុងការគ្រប់គ្រងការិយាល័យ.....៤០
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ៤១



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា

ឯកឧត្តម សុខ វិទ្យុ

ឯកឧត្តម ជួន ណា

ឯកឧត្តម គឹម ពិសិដ្ឋ

លោក ជួន សុខធី

លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់

លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន

ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ

លោក វ៉ាន់ ពិសិដ្ឋ

លោក ជុំ ច័ន្ទរតនា

កញ្ញា សុខ សុជាតា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចតុបអនុស្សាវរីយជាមួយប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia



ព្រះរាជក្រឹត្យ

ស្តីពី

ការផ្តល់គោរមងារអភិធម្មយស នៃរាជបណ្ឌិត្យសភាកម្ពុជា

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និង មាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលមាត្រា ៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងមាត្រា៤ថ្មី, មាត្រា១០ថ្មី, មាត្រា១១ថ្មី, មាត្រា១២ថ្មី និងមាត្រា២០ថ្មី នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០០៥ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា១០, មាត្រា១១, មាត្រា១២, មាត្រា១៤, មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា



- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩២ ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩៣ ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការតែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០១១៨/០៩៧ ចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ ស្តីពីក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម **ស៊ឹម ភា ជា កិត្តិនីតិកោសលបណ្ឌិត** ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ស.រ.ក. ២០០៧. ០៧៧៧

ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ខ្មែរនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារការងាររដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

ស្តីពី

ការផ្តល់គោរមងារអភិជ្ជាសន្ត ដល់រាជបណ្ឌិត្យសភាកម្ពុជា

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និង មាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៤៨៦ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលមាត្រា ៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងមាត្រា៤ថ្មី, មាត្រា១០ថ្មី, មាត្រា១១ថ្មី, មាត្រា១២ថ្មី និងមាត្រា២០ថ្មី នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០០៥ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា១០, មាត្រា១១, មាត្រា១២, មាត្រា១៤, មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា



- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩២ ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩៣ ចុះថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៧ ស្តីពីការតែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០១១៨/០៩៧ ចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ ស្តីពីក្របខណ្ឌគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម **ឧត ចន** ជា **អគ្គិសនីបាបណ្ឌិត** ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

លេខ: ២០០៧.១៧៧

ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២០

បានបង្គាប់តាមច្បាប់ដើម
នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិវិធីបណ្ឌិត ប៊ិន ឈិន

**ថ្នាក់ដឹកនាំព្រឹទ្ធសភាជួយសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នារសៀលថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពឯកឧត្តមព្រឹទ្ធាចារ្យ **រួន សិទ្ធិផាន់** អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង នៅវត្តអម្ពិយារាម ហៅវត្តព្រែកស្វាយ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។



✽ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី **អ៊ុក សាម៉ុន** មេបញ្ជាការកងរាជអាវុធបាត់ ខេត្តពោធិ៍សាត់ នៅគេហដ្ឋានលេខ៨៣ ផ្លូវ១២ (បុរីប៉ែងហូតបឹងស្មៅ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រី កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធាន និងឯកឧត្តម **ស៊ឹម កា** អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះពិនិត្យការងារគ្រប់គ្រងអភិរក្សសារមន្ទីរ ២ធ្នូ នៅភូមិជើងឃ្នូ ឃុំ២ធ្នូ ស្រុកស្អួល ខេត្តក្រចេះ។



✽ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **ស៊ឹម កា** អនុប្រធានទី១ព្រឹទ្ធសភាបានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ **ចក់ ឡេង** ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានលេខ៤៦ ផ្លូវលេខ២៤០ ក្រុមទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ស៊ឹម កា** អនុប្រធានទី១ និងលោកជំទាវ បានអញ្ជើញនាំយកទៀនព្រះវស្សា សម្ភារបរិក្ខារ និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥ រួមមាន៖ វត្តទេពនិមិត្ត វត្តថ្មទឹកដាច់ វត្តដូនដោកកើត វត្តឧត្តមប្រឹក្សា វត្តពង្រវង្សី ដែលស្ថិតនៅក្នុងខេត្តព្រៃវែង។



✽ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា និងក្រុមគ្រួសារបានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងថវិកាសម្រាប់កសាងវត្តប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអូរសោម ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។



សមាជិកព្រឹទ្ធសភាចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាក់ស្តែងតំបន់អាស៊ី
ប៉ាស៊ីហ្វិកដើម្បីវាយតម្លៃផលប៉ះពាល់របស់ជំងឺកូវីដ-១៩



ឯកឧត្តម ខៀវ មុត ចូលរួមប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូ (Video Conference)

នាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩:០០ ដល់ម៉ោង២០:៣០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា រួមនឹងសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ស្តីពី កិច្ចប្រជុំពិគ្រោះយោបល់ជាក់ស្តែងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីវាយតម្លៃផលប៉ះពាល់របស់ជំងឺកូវីដ-១៩ លើការ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Interactive Regional Consultation on Evaluation of COVID-19 and SDGs) នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។

កិច្ចប្រជុំពិគ្រោះយោបល់នោះបានបែងចែកជាក្រុមតូចៗ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន ដោយបានទទួលលទ្ធផល

ផលរួមមាន៖

១-ការកសាងសមត្ថភាពស្ថាប័ន ពិតជាមានសារៈសំខាន់ ណាស់ដើម្បីឆ្ពោះទៅរកការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ។ គោលនយោបាយវាយតម្លៃចាំបាច់ត្រូវអនុម័តដោយច្បាប់ នៅក្នុងសភា នៃប្រទេសនីមួយៗ។ ការវាយតម្លៃមានសារៈ សំខាន់ក្នុងការឆ្ពោះទៅរកការកសាង SDGs ហើយវាត្រូវ តែធានាថាមានលក្ខណៈស្តង់ដារ និងមានឯករាជ្យភាព។ ចំណែកឯអ្នកវាយតម្លៃ ត្រូវមានឯករាជ្យភាព និងគណនេយ្យភាពនៅគ្រប់កម្រិត ហើយពួកគេក៏ត្រូវតែមានការ ទទួលខុសត្រូវ។ លើសពីនេះទៀត យើងក៏ត្រូវមានយន្តការ រឹងមាំដែលអាចបញ្ជ្រាបសហគមន៍ និងពលរដ្ឋ នៅក្នុងការ វាយតម្លៃផងដែរ។

២-ឱ្យមានការប្តេជ្ញាចិត្ត និងសកម្មភាពបន្ថែមទៀតនៅ ក្នុងដំណើរការវាយតម្លៃ។ យើងចាំបាច់ត្រូវផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀតជាមួយនឹងសមាជិកសភា។ ជាមួយគ្នានេះ គួរមានការចូលរួមរបស់សហគមន៍ ក៏ដូចជាយុវជន នៅក្នុង ដំណើរការវាយតម្លៃ ដោយសារយើងមើលឃើញថា ពួកគេ អាចជាអ្នកដឹកនាំនាពេលអនាគត ជាពិសេសគឺនៅពេល ដែលធ្វើការវាយតម្លៃនាពេលខាងមុខ។ យើងក៏ត្រូវមាន វិធីសាស្ត្រ ដើម្បីផ្សារភ្ជាប់ការវាយតម្លៃជាមួយនឹងអ្នកបង្កើត គោលនយោបាយផងដែរ។ ការបង្កើតឱ្យមានបណ្តាញវាយ



ទិដ្ឋភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូ (Video Conference)



ទិដ្ឋភាពក្នុងកិច្ចប្រជុំពិចារយតាមប្រព័ន្ធវីដេអូ (Video Conference)

តម្លៃក្នុងស្រុក (local evaluation network) ដោយសហការជាមួយនឹងរដ្ឋាភិបាល អាចផ្តល់នូវការអនុវត្តល្អៗ (Best practice) នៅក្នុងរបាយការណ៍វាយតម្លៃរបស់យើង។ ក្នុងន័យនេះ ការវាយតម្លៃអាចត្រូវបានធ្វើឡើងកាន់តែមានសក្តិសិទ្ធិភាព និងប្រសិទ្ធភាពថែមទៀត ទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩នេះ ឬគ្រោះមហន្តរាយផ្សេងៗទៀតក៏ដោយ។

៣-ការប្តេជ្ញាចិត្តរបស់បុគ្គលអនុវត្តម្នាក់ៗ ដែលពាក់ព័ន្ធនឹងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ (Monitoring & Evaluation) គឺមានសារសំខាន់ណាស់ក្នុងការអនុវត្ត SDGs។ ដូចគ្នានេះយើងត្រូវមានការប្តេជ្ញាចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងវិស័យសាធារណៈពីព្រោះវាជាធាតុផ្សំមួយដ៏សំខាន់បំផុត ដើម្បីឆ្ពោះទៅរកការកសាងសមត្ថភាព ការអនុវត្ត និងការសម្រេចបាននូវ SDGs។ មួយវិញទៀត ការពង្រឹងប្រព័ន្ធស្ថិតិ ឬការគ្រប់គ្រងទិន្នន័យ គឺមានសារសំខាន់ណាស់ក្នុងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវការតាមដានត្រួតពិនិត្យ និងវាយតម្លៃ M&E។ តួនាទីរបស់រដ្ឋាភិបាលថ្នាក់ជាតិមានសារសំខាន់ណាស់ក្នុងការពង្រឹងប្រព័ន្ធស្ថិតិ និងការគ្រប់គ្រងទិន្នន័យ។

៤-បើទោះបីជាជំងឺកូវីដ-១៩ បានជំរុញឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដើរថយក្រោយក៏ដោយ ប៉ុន្តែវាក៏បានបង្ហាញពីតម្រូវការចាំបាច់នៃការប្រើប្រាស់ការវាយតម្លៃ។ ដើម្បីឱ្យការប្តេជ្ញាចិត្ត និងសកម្មភាពនានា អាចឆ្លើយ



តបទៅនឹងទស្សនៈវិស័យសកម្មភាព (Decade of Action) យើងត្រូវផ្តោតលើការពង្រឹងស្ថាប័ន និងអង្គភាពឯករាជ្យនៅពេលគិតគូរ និងកសាងប្រព័ន្ធវាយតម្លៃជាតិនៅក្នុងតំបន់មានន័យថាធ្វើឱ្យពួកគេកាន់តែបើកចំហចំពោះការផ្លាស់ប្តូរក៏ដូចជាជួយអ្នកវាយតម្លៃ។ យើងក៏អាចធ្វើឱ្យរបាយការណ៍វាយតម្លៃរបស់យើង មានសកម្មភាព ឬអាចអនុវត្តទៅបាននិងផ្តល់ជាអនុសាសន៍នៅក្នុងសង្គមមួយដែលកាន់តែទូលំទូលាយ ជាមួយនឹងការផ្សារភ្ជាប់ដៃគូថ្មី ជាពិសេសដៃគូឯកជន អង្គការសង្គម និងប្រជាជនម្នាក់ៗ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ មានការចូលរួមពីសមាជិកសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអ្នកជំនាញវាយតម្លៃការអនុវត្ត SDGs របស់អង្គការ APEA UNFPA, EvalYouth (Global Network) និង EvalYouth (Asia Chapter) សរុបប្រមាណជាង ២០០នាក់។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវិន)

គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំស្តីពី ការផ្ទុះឡើងនៃ
ជំងឺកូវីដ-១៩ របស់មហាសន្និបាតសភាតំបន់អាស៊ី



ឯកឧត្តម ខៀវ មុត (ឆ្វេង) ចូលរួមប្រជុំពិច្ចាយតាមប្រព័ន្ធវីដេអូ (Video Conference) នៅវិទ្យាសភា

តបតាមការអញ្ជើញរបស់លោកជំទាវ Asuman RDOGAN ប្រធានក្រុមសមាជិករដ្ឋសភាជាតិនៃប្រទេសតួកគី ទទួលបន្ទុកការងារមហាសន្និបាតសភាតំបន់អាស៊ី (APA) និងជាប្រធាន APA ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយនឹងមហាសន្និបាតសភាតំបន់អាស៊ី (APA) បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូលើកទី១ស្តីពី ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ របស់មហាសន្និបាតសភាតំបន់អាស៊ី (APA) នៅវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសភាសមាជិក APA ចំនួន ១៨ប្រទេស ដោយពិភាក្សាលើរបៀបវារៈ៖

១.កម្មវិធីបើកកិច្ចប្រជុំ ដោយមានវីដេអូស្វាគមន៍របស់

ឯកឧត្តមបណ្ឌិត Ghallbaf ប្រធានសភាអ៊ីរ៉ង់ (Iran) និងឯកឧត្តមសាស្ត្រាចារ្យ Mustafa SENTOP ប្រធានសភាតួកគី។ ២.ការអនុម័តរបៀបវារៈកិច្ចប្រជុំ។ ៣.សុន្ទរកថាបើកដោយលោកជំទាវ Asuman IRDOGAN ប្រធានក្រុមសមាជិករដ្ឋសភាជាតិតួកគី ទទួលបន្ទុកការងារមហាសន្និបាតសភាតំបន់អាស៊ី (APA)។ ៤.ការធ្វើបទបង្ហាញរបស់ឯកឧត្តមបណ្ឌិត MAJIDI អគ្គលេខាធិការ APA អំពីគោលការណ៍ និងវិធាននៃកិច្ចប្រជុំ។


អង្គប្រជុំបានពិភាក្សាលើបញ្ហាសំខាន់ៗមានជាអាទិ៍៖

-ការលើកកម្ពស់តួនាទីសភានៅក្នុងអង្គការសហប្រជាជាតិ

-ការលើកកម្ពស់ Primary Health Care ការផ្តោតសំខាន់លើការវិនិយោគបន្ថែមលើវិស័យវេជ្ជសាស្ត្រ (pharmaceutical) តាមបណ្តាប្រទេសរៀងៗខ្លួន តាមរយៈបទពិសោធន៍



ទិដ្ឋភាពក្នុងការប្រជុំពិច្ចាយតាមប្រព័ន្ធវីដេអូ (Video Conference) នៅវិទ្យាសភា



ទិដ្ឋភាពក្នុងការប្រជុំវីរចម្ងាយតាមប្រព័ន្ធវីដេអូ (Video Conference)

ដែលបានជួបប្រទះក្នុងអំឡុងពេលផ្ទុះរីករាលដាលឡើង ជាសកលនៃជំងឺកូវីដ-១៩ ជាពិសេសការស្រាវជ្រាវផលិត វ៉ាក់សាំងចែកចាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

-Smart Citizens ជាការបង្កើតលេខកូដជូនប្រជាជន ក្រីក្រ ហើយរដ្ឋាភិបាលអាចផ្ទេរថវិកាឧបត្ថម្ភនានាជូនប្រជាជនទាំងនោះដោយផ្ទាល់តាមលេខកូដដែលបានកំណត់ ជូន។

-សន្តិភាព និងការត្រៀមខ្លួនដើម្បីទប់ទល់នឹងជំងឺរីករាលដាលសកលនាពេលអនាគត ការពង្រឹងតួនាទីរដ្ឋាភិបាលក្នុងការឆ្លើយតបបញ្ហាសកលនានា ការពង្រឹងសេដ្ឋកិច្ចគ្រួសារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រជាជន ដោយសភា និងរដ្ឋាភិបាល។

-ការពង្រឹងសមត្ថភាពសាលារៀនបច្ចេកវិទ្យាព័ត៌មាន (IT) នវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីដំណើរការ និងបង្កើតប្រព័ន្ធប្រជុំអនឡាញ។

-ការពង្រឹងការទូតសភា និងតួនាទីរបស់សភា ភាពចាំបាច់នៃប្រព័ន្ធសុខាភិបាលក្នុងស្រុកនៅបណ្តាប្រទេសក្រីក្រ ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរីករាលដាលសកល ចំពោះបញ្ហាផ្លូវចិត្ត (mental problem) របស់ប្រជាជនក្រីក្រ។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូសភាកម្ពុជាក៏បានចូលរួមរំលែកទុក្ខចំពោះប្រទេសសមាជិក APA និងប្រទេសនានា ដែលបានបាត់បង់ជីវិតប្រជាជនដោយសារជំងឺកូវីដ-១៩ និងបានសម្តែងការព្រួយបារម្ភចំពោះផលប៉ះពាល់បណ្តាលមកពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ចំពោះវិស័យសេដ្ឋកិច្ច ជីវភាពប្រជាជន និងសង្គម ជាពិសេសការប៉ះពាល់ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព

(SDGs) ព្រមទាំងបានស្នើឱ្យមានការចូលរួមចំណែកពីសហគមន៍តំបន់ និងអន្តរជាតិប្រកបដោយការបើកទូលាយយុត្តិធម៌ត្រឹមត្រូវ និងបរិយាប័ន្ន។

គណៈប្រតិភូសភាកម្ពុជាក៏បានចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជំងឺរីករាលដាលសកល ប្រកបដោយជោគជ័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងបានព្យាបាលឱ្យជាសះស្បើយ ជាពិសេសគឺការអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែ អន្តរជាតិសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០បន្ទាប់ពីនាវានេះត្រូវបានបដិសេធមិនឱ្យចូលចតពីប្រទេសមួយចំនួន។

ជាមួយគ្នានេះកម្ពុជាក៏បានដាក់ចេញនូវវិធានការពង្រឹងយន្តការការពារសង្គមដូចជា៖ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ គាំទ្រធុរកិច្ច និងការងារ ព្រមទាំងវិនិយោគលើការអភិវឌ្ឍជំនាញ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ជាលទ្ធផលនៃកិច្ចប្រជុំមិនបានដាក់ចេញនូវសេចក្តីប្រកាស (Declaration) ដូចការគ្រោងទុកទេ ហើយបានឯកភាពគ្នាលើវិធីសាស្ត្រ និងនីតិវិធីប្រជុំបែបនេះនៅលើកក្រោយទៀត។ កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងចំណោមសភាសមាជិក APA។

(អត្ថបទ៖ នុត សច្ចៈ)

ក្រុមសភាជាតិកម្ពុជាចូលរួមកិច្ចប្រជុំពិសេសរបស់គណៈកម្មការ
នយោបាយ នៃសភាប្រើភាសាបារាំង (APF)



ឯកឧត្តម ជា ជេដ្ឋា ចូលរួមប្រជុំពិចម្ចាយតាមប្រព័ន្ធវីដេអូ (Video Conference)

នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២០:០០នាទីយប់ (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោង ១៥:០០ នាទី នៅទីក្រុងប៉ារីស ឯកឧត្តម **ជា ជេដ្ឋា** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) បានដឹកនាំគណៈប្រតិភូក្រុមសមាជិកសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី បច្ចុប្បន្នភាពរបស់ក្រុមសភាជាតិនីមួយៗក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ តាមប្រព័ន្ធវីដេអូ (Video Conference) នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Christophe André Frassa សមាជិកព្រឹទ្ធសភាបារាំង និង

ជាប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ដោយមានតំណាងប្រទេសនានាចូលរួមចំនួន៣៨ប្រទេស។

អង្គប្រជុំបានដំណើរការតាមរបៀបវារៈរួមមាន៖

ទី១៖ អង្គប្រជុំបានឯកភាពឱ្យដំណើរការប្រជុំតាមរបៀបវារៈដែលបានកំណត់។

ទី២៖ អង្គប្រជុំបានអនុម័តដោយឥតកែប្រែលើកំណត់ហេតុ និងសេចក្តីសម្រេចចិត្តនៃគណៈកម្មការនយោបាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅអាប៊ីហ្សង់ (Abidjan)។

ទី៣៖ បទអន្តរាគមន៍របស់ក្រុមសភាជាតិនីមួយៗ ក្នុងពេលមានរោគរាតត្បាត។

នៅក្នុងរបៀបវារៈទី៣នេះ ឯកឧត្តម **ជា ជេដ្ឋា** បានធ្វើបទអន្តរាគមន៍អំពី ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមនៅដំណាច់ខែមករាហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានជម្រាបជូនអង្គប្រជុំឱ្យបានជ្រាបអំពី ផលលំបាក បញ្ហាធ្ងន់ធ្ងរនានា ដែលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ ឧស្សាហកម្ម ជាពិសេសវិស័យកាត់ដេរ និងសំណង់ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម **ជា ជេដ្ឋា** ក៏បានជម្រាបជូនអង្គប្រជុំអំពី ការ



ទិដ្ឋភាពក្នុងកិច្ចប្រជុំពិចម្ចាយតាមប្រព័ន្ធវីដេអូ (Video Conference)

ដោះស្រាយវិបត្តិនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលវេលាតាមរយៈការអនុម័តច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន វិធានការនយោបាយនៃហិរញ្ញវត្ថុសាធារណៈ គោលនយោបាយ រូបិយវត្ថុ និងគោលនយោបាយកែទម្រង់រចនាសម្ព័ន្ធដើម្បីរក្សាលំនឹងសេដ្ឋកិច្ច ក្នុងគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ច។

ទី៤៖ បទអន្តរាគមន៍របស់អគ្គនាយិកា នៃអគ្គនាយកដ្ឋានកិច្ចការនយោបាយ និងអភិបាលកិច្ច និងប្រជាធិបតេយ្យ នៃអង្គការអន្តរជាតិប្រើភាសាបារាំង លើប្រធានបទស្តីពី៖ " ប្រុងកូហ្វីដ្យូនប្រឈមទៅនឹងជំងឺ Covid- 19 លើបញ្ហាអភិបាលកិច្ច និងប្រជាធិបតេយ្យ "។

ក្នុងអំឡុងពេលរោគរាតត្បាត អង្គការអន្តរជាតិប្រើភាសាបារាំងមានការព្រួយបារម្ភទៅនឹងការរើសអើង និងស្មើសុំឱ្យមានការសាមគ្គីភាពគ្នា និងជួយទប់ស្កាត់ទៅនឹងចរាចរណ៍ព័ត៌មានក្លែងក្លាយ ការជួយគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ។

ទី៥៖ ការសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង។

អង្គប្រជុំស្នើសុំតំណាងទ្វីបអាស៊ីចូលរួមក្នុងក្រុមការងារស្តីពី ការសើរើសោធនកម្មលើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង (ចំណុចពាក់ព័ន្ធនោះ គឺការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងទណ្ឌកម្មមានបីប្រភេទ៖ ការព្រមាន (La mise sous alerte) ការដាក់ឱ្យស៊ើបអង្កេត (La mise sous observation) និងការព្យួរ (la suspension) ហើយឯកឧត្តមប្រធានស្នើឱ្យបន្ថែម២កម្រិតថែមទៀត ប៉ុន្តែពេលដកទណ្ឌកម្មវិញតើគួរធ្វើបែបណា?។

ទី៦៖ ចំពោះកិច្ចប្រជុំលើកក្រោយ។ អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

- កិច្ចប្រជុំគណៈកម្មការនយោបាយនៅក្នុងតំបន់អឺរ៉ុប
- APF ដែលនឹងប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំ២០២០ នៅ



នៅប្រទេសអេស្ប៉ាញ។

- កិច្ចប្រជុំគណៈកម្មការនយោបាយនៅខែតុលា ឆ្នាំ២០២០ តាមរយៈ (Video Conference)។

- កិច្ចប្រជុំគណៈកម្មការនយោបាយនៅដំណាច់ខែមករា ឆ្នាំ២០២១ នៅប្រទេសម៉ារ៉ុក។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវីន)

**ក្រុមសភាជាតិកម្ពុជា-APF ចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ
ប្រាស្រ័យឆ្លើយឆ្លង និងកិច្ចការវប្បធម៌ នៃសភាប្រើភាសាបារាំង**



ឯកឧត្តម ម៉ាន់ ឈឿន ចូលរួមប្រជុំពិច្ចាយតាមប្រព័ន្ធវីដេអូ (Video Conference)

នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំ
ពិសេសកណ្តាល វិមានព្រឹទ្ធសភា ឯកឧត្តម **ម៉ាន់ ឈឿន**
អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានគណៈ-
កម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ នៃសភានិយាយ
ភាសាបារាំង (APF) រួមទាំងគណៈប្រតិភូសមាជិកសភា
ក្រុមសភាជាតិកម្ពុជា-APF បានចូលរួមក្នុងកិច្ចប្រជុំគណៈ-
កម្មការអប់រំ ប្រាស្រ័យឆ្លើយឆ្លង និងកិច្ចការវប្បធម៌នៃសភា
ប្រើភាសាបារាំង តាមរយៈប្រព័ន្ធវីដេអូ (Video Conference)
វេលាម៉ោង២០:០០នាទីយប់ ម៉ោងនៅព្រះរាជាណាចក្រ-
កម្ពុជា ត្រូវនឹងម៉ោង១៥:០០នាទី ម៉ោងនៅទីក្រុងប៉ារីស
ប្រទេសបារាំង។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម
Christian Levrat តំណាងរាស្ត្រសហព័ន្ធស្វីស និងជាប្រធាន
គណៈកម្មការអប់រំ ប្រាស្រ័យឆ្លើយឆ្លង និងកិច្ចការវប្បធម៌
នៃសភាប្រើភាសាបារាំង ដោយមានការអញ្ជើញចូលរួមពី
បណ្តាប្រទេសជាសមាជិក APF ជាង៣០ប្រទេស។

អង្គប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាទៅ
តាមរបៀបវារៈ និងទទួលបានលទ្ធផលដូចខាងក្រោម៖

១-អង្គប្រជុំបានឯកភាពឱ្យដំណើរការប្រជុំតាមរបៀប-
វារៈដែលបានកំណត់។

២-អង្គប្រជុំបានអនុម័តដោយឥតកែប្រែលើកំណត់ហេតុ
និងសេចក្តីសម្រេចចិត្តនៃគណៈកម្មការអប់រំ ការស្រ័យ
ឆ្លើយឆ្លង និងកិច្ចការវប្បធម៌ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ
២០១៩ នៅអាប៊ីហ្សង់(Abidjan)។

៣-របាយការណ៍ស្តីពី សកម្មភាពរបស់គណៈកម្មការអប់រំ

ប្រាស្រ័យឆ្លើយឆ្លង និងកិច្ចការវប្បធម៌ ដែលមានសកម្មភាព
ដូចជា៖ ទី១-កិច្ចប្រជុំនៅ Abidjan នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ
២០១៩ ទី២-កិច្ចប្រជុំនៅកេប៊ីច ប៉ូន្តូបានលុបចោលដោយ-
សារបញ្ហាពេទ្យាតក្កាត ទី៣-កិច្ចប្រជុំគណៈកម្មាធិការនៃ
គណៈកម្មការអប់រំ ប្រាស្រ័យឆ្លើយឆ្លង និងកិច្ចការវប្បធម៌
នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ
ទី៤-ការរៀបចំគ្រឿងឥស្សរិយយស Prix Senghor-Césaire
ដល់ឥស្សរជនដែលលើកកម្ពស់ភាសាបារាំង។

៤-របាយការណ៍ស្តីពី សកម្មភាពនៃបណ្តាញសភា ដើម្បី
ប្រយុទ្ធប្រឆាំងទៅនឹងមេរោគអេដស៍ ជំងឺគ្រុនចាញ់ និង
ជំងឺរបេង ដែលមានសកម្មភាពដូចជា៖ ទី១-កិច្ចប្រជុំនៅ
Kinshasa នាថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែល
បានពិភាក្សាអំពីតួនាទីរបស់សមាជិកសភាក្នុងការការពារ
សិទ្ធិស្ត្រី និងសិទ្ធិកុមារ ដែលបានទទួលរងផលប៉ះពាល់
ដោយសារអំពើហិង្សាផ្លូវភេទ និងការចម្លងមេរោគ។

៥-ការសិក្សានៅអំឡុងពេលវិបត្តិសុខាភិបាល៖ ដោយ-
សារវិបត្តិកូវីដ-១៩ បានបង្ខំឱ្យប្រទេសនានានៅលើពិភព-
លោកប្រហែល១៨៥ប្រទេស បានបិទសាលារៀន និង
គ្រឹះស្ថានសិក្សានានា ដែលក្នុងនោះ១,៥ពាន់លានជាសិស្ស
និងនិស្សិតទទួលរងផលប៉ះពាល់ដោយសារវិបត្តិទាំងនោះ។
នៅក្នុងកិច្ចប្រជុំក៏បានលើកផងដែរ អំពីផលប៉ះពាល់ខ្លាំង
ទៅលើប្រទេសដែលកំពុងអភិវឌ្ឍ ដែលពុំមានសម្ភារគ្រប់-
គ្រាន់ក្នុងការសិក្សាពីចម្ងាយ។

នៅរបៀបវារៈទី៥នេះ ឯកឧត្តម **ម៉ាន់ ឈឿន** បាន
ជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពការរាតត្បាតជំងឺកូវីដ-
១៩ ដែលចាប់ផ្តើមនៅដំណាច់ខែមករា រហូតមកដល់ថ្ងៃទី៨
ខែកក្កដា ឆ្នាំ២០២០។ ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំ
ដោយសង្ខេបអំពីផលប៉ះពាល់ បញ្ហាប្រឈម និងវិធានការ
នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលវិបត្តិនៃជំងឺ
កូវីដ-១៩ ក្នុងវិស័យអប់រំ។

៦-ការបំផុសព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងសុខាភិបាល៖
ការគ្រិះរិះពិចារណាក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ បានធ្វើ
ឱ្យសាធារណជនមានការចាប់អារម្មណ៍ទៅលើប្រព័ន្ធផ្សព្វ-
ផ្សាយ (បណ្តាញសង្គម) ដ៏លើសលុប តាមរយៈរូបភាព

ដែលធ្វើឱ្យមានការពិបាកទប់ស្កាត់ និងត្រួតពិនិត្យឱ្យបាន ត្រឹមត្រូវ។ ព័ត៌មានក្លែងក្លាយនេះជារោគសញ្ញាមានការភ័យ ខ្លាចចំពោះមេរោគកូវីដ-១៩ (Symptôme de l'infodémie et corona-panique)។

ចំពោះវិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺអង្គការ សុខភាពពិភពលោក និងស្ថាប័នអន្តរជាតិផ្សេងៗទៀត ដែលក្នុងនោះមានរដ្ឋាភិបាលបារាំងបានប្រកាន់យកវិធាន- ការតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយពាក់- ព័ន្ធនឹងកូវីដ-១៩ ដែលក្នុងនោះមាន៖

-ការតាមដានព័ត៌មានមិនពិតនៅលើបណ្តាញសង្គម ឬ គេហទំព័រ

-ការប្រាស្រ័យឆ្លើយឆ្លង និងបដិសេធព័ត៌មាន

-ការបោសសម្អាតនៅលើគេហទំព័រ។

៧- វប្បធម៌ និងផលប៉ះពាល់នៃរោគរាតត្បាតកូវីដ-១៩ ចំណែកឯរបៀបវារៈទី៧នេះ ឯកឧត្តម **ម៉ាន់ ឈឿន** បាន ចូលរួមធ្វើបទអន្តរាគមន៍ទាក់ទងនឹងវិស័យវប្បធម៌ និងផល ប៉ះពាល់នៃរោគរាតត្បាតកូវីដ-១៩ នៅព្រះរាជាណាចក្រ- កម្ពុជា ដែលបានទទួលផលប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលទៅលើផ្នែកសាធារណៈ ផ្នែកឯកជន អង្គការ និង សមាគមដែលធ្វើការទាក់ទងនឹងវប្បធម៌ សិល្បៈ ហើយ បង្ខំឱ្យវិស័យទាំងនេះត្រូវបិទកិច្ចដំណើរការ ដោយសារ មូលហេតុ៖ ការបាត់បង់ប្រភពចំណូល និងការកាត់បន្ថយ ចំនួនបុគ្គលិក។

ឯកឧត្តម **ម៉ាន់ ឈឿន** បានជម្រាបជូនអង្គប្រជុំអំពីវិធាន



ការទប់ស្កាត់ និងយន្តការដោះស្រាយ ក្នុងស្ថានភាពនៃជំងឺ កូវីដ-១៩នៅតែបន្ត ដោយត្រូវបន្តអនុវត្តតាមវិធីសាស្ត្រ និងការណែនាំរបស់ក្រសួងសុខាភិបាល។

៨-ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក លើប្រធានបទ សម្រាប់កិច្ចប្រជុំគណៈកម្មការលើកក្រោយ ស្ថិតក្នុងការ ត្រិះរិះពិចារណា។

៩-សំណួរផ្សេងៗ៖ មានការអំពាវនាវដល់សមាជិកសភា ដើម្បីចូលរួមក្នុងការពិគ្រោះយោបល់ជាលក្ខណៈសកល លោកស្តីពី វិទ្យាសាស្ត្រប្រុងកូហូនី នៃទីភ្នាក់ងារឧត្តម សិក្សាប្រុងកូហូនី។

១០-ចំពោះកិច្ចប្រជុំលើកក្រោយ នឹងដំណើរការកិច្ចប្រជុំ គណៈកម្មការអប់រំ ប្រាស្រ័យឆ្លើយឆ្លង និងកិច្ចការវប្បធម៌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅប្រទេស ម៉ារ៉ុក។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ ធុន គឹមជី)



ទិដ្ឋភាពក្នុងកិច្ចប្រជុំពិចារណាតាមប្រព័ន្ធវីដេអូ (Video Conference)

គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំ៖



-ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីត្រៀម ចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តព្រះវិហារ រតនគិរី និងខេត្តក្រចេះ នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា។



-ផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា។

✽ឯកឧត្តម **ង៉ា សេដ្ឋ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភាបាន៖

-អនុញ្ញាតឱ្យលោក Larry Strange អ្នកពិគ្រោះយោបល់ និងមន្ត្រីសម្របសម្រួលក្រុមការងាររបស់វិទ្យាស្ថានសភា កម្ពុជា ចូលជួបពិភាក្សាការងារស្តីពី “ការសិក្សាវាយតម្លៃ ពីតម្រូវការសភា” នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅសាល



ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា ដើម្បី ពិនិត្យពិភាក្សាអំពីការងារត្រៀមចុះបេសកកម្មរបស់គណៈ- កម្មការក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា នាពេលខាងមុខ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្ម- ការទី២ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំស្តីពី “គម្រោងថវិការបស់ព្រឹទ្ធសភាឆ្នាំ ២០២១” នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំ ពិសេស វិមានព្រឹទ្ធសភា។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការ-

ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖ ទី១-ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែកក្កដា ឆ្នាំ២០២០ ទី២-គម្រោងកម្មវិធីចុះបំពេញបេសកកម្មទៅខេត្តព្រះសីហនុ និងទី៣-បញ្ហាផ្សេងៗ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។



-ទទួលជួបពិភាក្សាជាមួយនឹងអ្នកជំនាញការផ្នែកសិក្សាស្រាវជ្រាវនៃក្រសួងបរិស្ថាន ដើម្បីពិភាក្សាលើប្រធានបទស្តីពី "ការឈ្វេងយល់ទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា" នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។

✱លោកជំទាវ **ឌី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបាន៖

-អនុញ្ញាតឱ្យលោក **ស៊ែរហ្សេ បេលីនី** (Serge Bellini) នាយកសាលាសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប ចូលជួបសំណេះសំណាល និងពិភាក្សាការងារ នាថ្ងៃទី២២ ខែមិថុនា



ឆ្នាំ២០២០ នៅការិយាល័យលោកជំទាវ វិមានព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យលើ៖ ទី១-បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២០ ទី២-តាមដានព័ត៌មានទូទៅតំបន់ និងអន្តរជាតិ ទី៣-ពិនិត្យលទ្ធភាពការងារចន្លោះសម័យប្រជុំ ទី៤-បិទបញ្ជីបេឡាចំណូល-ចំណាយរបស់គណៈកម្មការប្រចាំឆមាសទី១ និងទី៥-បញ្ហាផ្សេងៗ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យលោកស្រី **Qin Deli** នាយិកាគ្រប់គ្រងទូទៅក្រុមហ៊ុន Cambodia TV Co.,Ltd ចូលជួបពិភាក្សាការងារ

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្ម-
ការទី៥ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បី
ពិនិត្យលើ៖ ទី១-ពិនិត្យផែនការកម្មវិធីចុះបំពេញបេសកកម្ម
ខេត្តកណ្តាល ទី២-គម្រោងចុះពិនិត្យកំពង់ផែរាជធានីភ្នំពេញ
ទី៣-ជួបសវនាការការងារជាមួយនឹងក្រសួងព័ត៌មាន និង
ទី៤-បញ្ហាផ្សេងៗ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅ
សាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យឯកឧត្តម **កេត សាវណ៌** ឯកអគ្គរាជទូត
តែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ
បារាំង ចូលជួបសម្តែងការគួរសម នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ
២០២០ នៅការិយាល័យលោកជំទាវ (វិមានព្រឹទ្ធសភា)។

✽នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុក
ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជា
ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បាន
អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យ
ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍សកម្មភាពរបស់



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ប្រចាំខែកក្កដា
ឆ្នាំ២០២០ និងសេចក្តីព្រាងកម្មវិធីរៀបចំវេទិកាថ្នាក់ស្រុក
នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅសាលប្រជុំគណៈកម្មការទី៦
ព្រឹទ្ធសភា។



✽នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង
ជីមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ
ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការ
ប្រចាំខែកក្កដា និងទិសដៅការងារបន្តសម្រាប់ខែសីហា
ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



✽នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ
មាន សំអេន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបាន

ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ទី១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត ទី២-ពិនិត្យលើថវិកាគណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០២០ ទី៣-ការត្រៀមកម្មវិធីចុះបេសកកម្មរបស់គណៈកម្មការ ក្នុងរយៈពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា នាពេលខាងមុខ ទី៤-ពិនិត្យលើសំណើរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ស្នើសុំជួបជាមួយនឹងគណៈកម្មការ និងទី៥-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

✽នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងតាមប្រព័ន្ធអនឡាញ (ZOOM) ដើម្បីត្រៀមចុះបេសកកម្មរបស់គណៈកម្មការនៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤ និងបញ្ហាផ្សេងៗ មួយចំនួនទៀត។



✽នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ថវិកាប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

✽នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង**



លឹម អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិភាក្សាលើរបាយការណ៍សង្ខេបអំពីសកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ក្នុងជំនួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋានចាប់តាំងពីផ្ដើមនីតិកាលទី៤ រហូតមកដល់ខែមិថុនា ឆ្នាំ២០២០ និងទិសដៅការងារសម្រាប់ចន្លោះសម័យប្រជុំព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។



✽នាថ្ងៃទី២៦ ខែមិថុនា និងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភកង់ចំនួន១១គ្រឿងជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថ្លែងអំណរសរសើរចំពោះការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងម៉ត់ចត់ និងទាន់ពេលវេលារបស់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង

✽ឯកឧត្តម ឃុំ ឆែង សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឈ្វេង-យល់អំពីបញ្ហាប្រឈម និងការលំបាកក្នុងពេលអនុវត្តការងារកន្លងទៅ ដូចជា៖ ការងារផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ការងារលទ្ធកម្ម និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នៅតាមឃុំមួយចំនួនក្នុងខេត្តព្រះវិហារ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចែកអំណោយជាអង្ករ និងសាច់ក្រក ជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងឃុំទាំងប្រាំពីរ ក្នុងស្រុកអូរយ៉ាដាវ នៅសាលាស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឈ្វេង-យល់អំពីបញ្ហាប្រឈម និងការលំបាកក្នុងការអនុវត្តការងារកន្លងទៅ រួមមាន៖ ការងារផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ការងារលទ្ធកម្ម និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នៅតាមឃុំមួយចំនួនក្នុងខេត្តរតនគិរី នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចែកអំណោយជាអង្ករ សាច់ក្រក សាប៊ូ និងក្រមា ជូនដល់ប្រជាពលរដ្ឋក្រីក្រជាងគេនៅឃុំរលួសមានជ័យ និងឃុំស្រែជិះ ៨គ្រួសារ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឈ្វេង-យល់អំពីបញ្ហាប្រឈម និងការលំបាកក្នុងការអនុវត្តការងារកន្លងទៅ រួមមាន៖ ការងារផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ការងារលទ្ធកម្ម និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបញ្ហាផ្សេងៗ ពីមេឃុំ ស្បែង និងនាយប៉ុស្តិ៍ ក្នុងឃុំរលួសមានជ័យ ឃុំស្រែជិះ ឃុំក្បាលដំរី និងឃុំអូរត្រៀង ស្រុកសំបូរ ខេត្តក្រចេះនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។



-ពិនិត្យកន្លែងដាំកូនឈើ ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅដាំកូនឈើក្នុងព្រះរាជពិធី រុក្ខទិវា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។



-នាំយកនូវទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តពោធិ៍ត្រីករលូសមានជ័យ ស្ថិតនៅឃុំរលូសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។



-នាំយកនូវទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចែក



អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រជាងគេចំនួន២៤គ្រួសារ មកពីឃុំចំនួន៦ គឺឃុំសំបូរ ឃុំបឹងចារ ឃុំកំពង់ចាម ឃុំកោះខ្មែរ ឃុំសណ្តាន់ និងឃុំវឌ្ឍនៈ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ សាច់ក្រក សាប៊ូ និងក្រមា នៅសាលាស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឈ្វេងយល់អំពីបញ្ហាប្រឈម និងការលំបាកក្នុងការអនុវត្តការងារកន្លងទៅរួមមាន៖ ការងារផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ការងារលទ្ធកម្ម និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបញ្ហាផ្សេងៗ ពីមេឃុំ សៀន និងនាយប៉ុស្តិ៍ ក្នុងឃុំសំបូរ ឃុំបឹងចារ ឃុំកំពង់ចាម ឃុំកោះខ្មែរ ឃុំសណ្តាន់ និងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។



✽នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ជ័យ ជេន្ន**

ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចុះស្រាវជ្រាវ ប្រមូលព័ត៌មានត្រៀមរៀបចំវេទិកា និងសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចំនួន២៣គ្រួសារ នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅភូមិឡូ ស្រុកតៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

-សួរសុខទុក្ខក្រុមការងារគ្រឿងចក្រដែលបានជួសជុលកំណាត់ផ្លូវលេខ១២៧ ប្រវែង៦គីឡូម៉ែត្រ ចាប់ពីភូមិអំពិល-ផ្អែម រហូតដល់ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

-សួរសុខទុក្ខយុវជនខ្មែរឥស្លាម ដែលរងគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

-សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅខ្នងទំនប់ទឹកអន្លង់ព័ណ៌ ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ទី៥ ទី៩ និងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលសកម្មភាពការងារនៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ និងបានជំរុញលើក្របវិស័យឱ្យនាបង្កចរាចរណ៍ជាស្ថាពរ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយការចំណាកស្រុក នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលរោងចក្រកែច្នៃផ្លែដូងប្រេង ដែលមានកម្លាំងផលិត៤៥តោន ក្នុងមួយម៉ោង នៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តបុទ្ធិវតនារាម (កែវផុស) នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

-រួមដំណើរជាមួយឯកឧត្តម **គួច ចំរើន** អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១៩វត្ត នៅវត្តស្ទឹងឆាយ ខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។



-ទទួលស្វាគមន៍ឯកឧត្តម **គួច ចំរើន** អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការក្រោមឱវាទ មកបំពេញទស្សនកិច្ចសិក្សាលេងយល់អំពីដំណើរការខ្សែសង្វាក់ផលិតកម្មរោងចក្រផលិតចំណីសត្វដែលមានកម្លាំងផលិត៣០តោនក្នុងមួយម៉ោង នៅភូមិមនោរម្យ នៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

-ដឹកនាំគណប្រតិភូចុះពិនិត្យទំនប់ទឹកចំនួន២កន្លែងដែលបានសាងសង់អស់រយៈពេលជាង៦ខែ អាចស្តុបទឹកបានប្រមាណ ១.៥០០.០០០ម៉ែត្រគូប ព្រមទាំងដាំកូនឈើចម្រុះចំនួន ១០.០០០ដើម និងដាំស្មៅទប់ជើងទេរ កុំឱ្យទឹកហូរច្រោះបាក់ដី ដើម្បីបម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា និងបានជំរុញការងារសាងសង់ទ្រុងជ្រូកថ្មីៗបន្ថែមទៀត នៅតំបន់អន្លង់ក្រពើ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។



-ទទួលស្វាគមន៍លោកជំទាវ **មាន សំអេន** ប្រធាន

គណៈកម្មការទី៨ព្រឹទ្ធសភា និងប្រតិភូអមដំណើរអញ្ជើញ ទស្សនកិច្ចតំបន់អភិវឌ្ឍន៍ឧកញ៉ា ម៉ុង កែវផុស ព្រមទាំង បានចុះពិនិត្យមើលប្រព័ន្ធធារាសាស្ត្រហេដ្ឋារចនាសម្ព័ន្ធ នានា នៅឃុំកែវផុស ស្រុកស្ទឹងហាវ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

-ទទួលជួបពិភាក្សាការងារជាមួយនឹងវិនិយោគិនមកពី ប្រទេសកូរ៉េខាងត្បូង ដើម្បីរកទីតាំងដីក្នុងតំបន់អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឬទីសែនជ័យ សម្រាប់វិនិយោគលើ ការដាំបន្លែផ្លែឈើសិរីរាង្គ សម្រាប់បំពេញតម្រូវការទីផ្សារ ក្នុងប្រទេស និងនាំចេញទៅទីផ្សារអន្តរជាតិ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២០។



✽នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ **ឌី ម៉ុងស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភទឹកថ្នាំសម្លាប់ មេរោគចំនួន២៥ម៉ឺន ស្មើនឹង២០លីត្រ ម៉ាស់ចំនួន៤ប្រអប់ ស្មើនឹង១២០ម៉ាស់ ថ្នាំប៉ារ៉ាសេតាម៉ុល១កំប៉ុង ស្មើនឹង ១.០០០គ្រាប់ និងទស្សនាវដ្តីព្រឹទ្ធសភាចំនួន៣០ក្បាល ជូនមន្ត្រីរាជការសាលាស្រុកពញាឮ ខេត្តកណ្តាល។

✽ឯកឧត្តម **អ៊ុក ម៉ែនឈឿន** ប្រធានគណៈកម្ម- ការទី៦ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣វត្ត គឺវត្តគោកស្រុក វត្តថ្មី និងវត្តស្វាយតាមែក ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នា ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តល្វា ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២វត្ត គឺវត្តដារ និងវត្តបង្កោ



ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០។



-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តក្តុល ស្ថិតក្នុងឃុំទម្លូង ស្រុក មេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០ នៅ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម **ស៊ា សុផាវ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **ម៉ុម ជ័យហ៊ុយ** ប្រធានគណៈកម្មការ- ទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា សង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ពងទឹក ដោយបាន

ផ្ដាំធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបន្តធ្វើអនាម័យជាប្រចាំ និង អនុវត្តគម្លាតសង្គម ដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបន្តអនុវត្តន៍គោលនយោបាយភូមិ សង្កាត់មាន សុវត្ថិភាព ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជា- ពលរដ្ឋឱ្យបានល្អប្រសើរ នៅសាលសង្កាត់ពងទឹក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាល សួរសុខទុក្ខលោកមេភូមិ ចៅ សង្កាត់ និងក្រុមប្រឹក្សាសង្កាត់ទាំងអស់ចំណុះខណ្ឌកំបូល ដោយបានណែនាំអំពីវិធានការនានារបស់ក្រសួងសុខា- ភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងផ្តល់នូវ អនុសាសន៍មួយចំនួន លើការងារសេវាសាធារណៈ នៅ សាលាខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។



-នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តសន្យុកុសល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២០។

✽លោកជំទាវ **ហាន សំអាន** ប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ដឹកនាំគណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា នាំយក ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សានៅវត្តមុនីប្រសិទ្ធិវង្ស សង្កាត់ព្រែកព្នៅ ខណ្ឌ



ព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។



-ដឹកនាំគណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា នាំយក ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សា នៅវត្តស្រែង ក្នុងស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។



-នាំយកទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និង បច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្ត រលុង ស្ថិតក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

✽លោកជំទាវ **ហាន សំអាន** ប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភា និងឯកឧត្តម **ឌីម ផន** លេខាធិការគណៈ- កម្មការទី៩ព្រឹទ្ធសភា៖

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំល្វែ និងឃុំព្រែកចង្រ្កាន នៅសាលាឃុំល្វែ និងសាលាឃុំព្រែក- ចង្រ្កាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ព្រមទាំងបាន



នាំយកអំណោយជាសម្ភារមួយចំនួនផ្តល់ជូន ដោយក្នុងមួយឃុំទទួលបាន៖ ក្រមា២០ សាប៊ូដុំលាងដៃ៤០ដុំ អាវកុល១បីដុំ ចំណុះ១០លីត្រ មី២កេស និងថវិកាមួយចំនួន នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំរំលេច និងឃុំព្រៃដើមថ្លឹង នៅសាលាឃុំរំលេច និងសាលាឃុំព្រៃដើមថ្លឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ព្រមទាំងបាននាំយកអំណោយជាសម្ភារមួយចំនួនផ្តល់ជូន ដោយក្នុងមួយឃុំទទួលបាន៖ ក្រមា២០ សាប៊ូដុំលាងដៃ៤០ដុំ អាវកុល១បីដុំ ចំណុះ១០លីត្រ មី២កេស និងថវិកាមួយចំនួន នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។



✽នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញដង្ហែទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត រួមមាន៖ វត្តរតនាមាមខ្ពប វត្តកំពង់ថ្នល

វត្តទួលគុហា និងវត្តថ្មតម្រា នៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ នាឱកាសនោះដែរ ឯកឧត្តមបានផ្តាំផ្ញើ និងពន្យល់ជូនបងប្អូនអំពីវិធានការការពាររបស់ក្រសួង សុខាភិបាលឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ព្រោះជំងឺនេះកំពុងរីករាលដាលនៅលើពិភពលោក។



✽នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **ម៉ម ប៊ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋត្រីក្រ និងស្ត្រីទើបសម្រាលកូនចំនួន៦២គ្រួសារ មកពីភូមិស្លែង ភូមិត្រពាំងបាគូ ភូមិដំណាក់ត្របែក ភូមិព្រៃទទឹង និងភូមិតាឡឺក ដើម្បីជួយដោះស្រាយជីវភាពក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ និងបានចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពចំនួន៣គ្រួសារ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។



✽នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ និងបាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៣វត្ត គឺមានវត្តអង្គជុំ វត្តអង្គប្រសើរ និងវត្តចំប៉ាលើក នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

✽ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងពិធីប្រគល់ផ្ទះចំនួន២ខ្នង ជូនប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ចំនួន២គ្រួសារ នៅឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

✽ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចព្រះសុគន្ធាវី នៅវត្តដងទង់ ស្រុកពញាឮ ខេត្តកណ្តាល ។

✽ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ និង ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទចំនួន២២នាក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

✽ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្ម- ការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



- ចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួបប្រាំពីរថ្ងៃ សពលោក **សេង សាវ៉ា** ចៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០។



- ចូលរួមប្រជុំជាមួយនឹងចៅសង្កាត់ទាំង១០ និងអភិបាល

ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធផលការងារ ធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋក្រីក្រ នៅមូលដ្ឋាន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងផែនការ នា ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។



- ចូលរួមជាមួយនឹងលោកមេភូមិ៤ លោកចៅសង្កាត់រង ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងតំណាង ក្រុមការងារក្រសួងផែនការ ចុះជួបសម្ភាសន៍ជាក់ស្តែងតាម ផ្ទះប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវបំផុត សំដៅអនុវត្តន៍យុទ្ធនាការជួយឧបត្ថម្ភសាច់ប្រាក់ជូនអ្នក ក្រីក្រពិតប្រាកដ និងទាន់ពេលវេលា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។



- ចូលរួមប្រជុំជាមួយនឹងមេភូមិទាំង១៣ និងក្រុមប្រឹក្សា សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បី ស្តាប់លទ្ធផលការងារសម្រេចបានក្នុងខែមិថុនា និងទិសដៅ ការងារជាអាទិភាពសម្រាប់ខែកក្កដា ឆ្នាំ២០២០ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០។



-នាំយកទៀនព្រះវស្សា ប្រេងម៉ាស៊ូត គ្រឿងឧបភោគ-
បរិភោគ និងបច្ច័យប្រភេទព្រះសង្ឃគង់ចាំព្រះវស្សានៅ
វត្តប្រជុំសាគរ ស្រុកល្វាឯម ខេត្តកណ្តាល នាថ្ងៃទី៥ ខែ
កក្កដា ឆ្នាំ ២០២០។



-ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយនឹង
ក្រុមប្រឹក្សាខណ្ឌ អភិបាលខណ្ឌទួលគោក រាជធានី ភ្នំពេញ
និងប្រជាពលរដ្ឋចំនួន១២៤នាក់ ដើម្បីផ្សព្វផ្សាយលទ្ធផល
ការងារដែលសម្រេចបាន បញ្ហាប្រឈម និងការឆ្លើយបំភ្លឺ
ដោះស្រាយសំណួរ និងសំណូមពរចាំបាច់នានាលើការងារ
សន្តិសុខ សណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថាន
អនាម័យសាធារណៈ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។



-នាំយកថវិកាឧបត្ថម្ភវិភាគទានជូនមូលនិធិគន្ធបុប្ផា
ចំនួន២៤០.០០០រៀល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។



-ចូលរួមជាមួយនឹងលោកប្រធានក្រុមប្រឹក្សា លោកអភិ-

បាលរងខណ្ឌដង្កោ លោកចៅសង្កាត់ព្រៃវែង ដើម្បីពិនិត្យ
អគារសិក្សាមួយខ្នងមាន៤បន្ទប់ ត្រៀមរៀបចំពិធីសម្ពោធនា
ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ នាថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០២០។



-ចូលរួមជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌ
ទួលគោក រាជធានីភ្នំពេញ ដើម្បីរួមគ្នាពិនិត្យយ៉ាងហ្មត់ចត់
ការងារសម្រិតសម្រាំងបញ្ជីចំណាត់ថ្នាក់គ្រួសារក្រីក្រចុង
ក្រោយ ដែលបានធ្វើសម្ភាសន៍រួច នាថ្ងៃទី២០ ខែកក្កដា
ឆ្នាំ២០២០។

✽ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្ម-
ការទី៨ព្រឹទ្ធសភាបានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យ-
ទាន និងបច្ច័យប្រភេទព្រះសង្ឃដែលគង់ចាំព្រះវស្សានៅ
វត្ត៖



-ហរិក្សរាជិនី ហៅវត្តរាំងចាស់ នៅភូមិរាំងចាស់ ឃុំ
រាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែកក្កដា
ឆ្នាំ២០២០។



-ដំណាក់កំណត់ នៅឃុំដំណាក់កំណត់ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។



✽ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ និងឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន២៧រូប គឺវត្តព្រះពន្លា និងវត្តត្រពាំងលាជ នៅក្នុងឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សាមន្ត្រីឃុំ និងបានស្នើដល់អាជ្ញាធរភូមិ ឃុំ ឱ្យបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងបានឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាក្នុងម្នាក់ៗ ទទួលបានក្រមាមួយ និងថវិកាមួយចំនួន នៅឃុំធម្មតាអរ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែមិថុនា និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តអង្គសិម្ពលី នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **ម៉ិច កាន់** សមាជិកក្រុមប្រឹក្សាឃុំសែនដី នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

✽នាថ្ងៃទី១១-១២ និងថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង។

✽ឯកឧត្តម **គិន វណ្ណា** លេខាធិការគណៈកម្ម-

ការទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **ម៉ិច សំឡើង** សមាជិកក្រុមប្រឹក្សាស្រុកកោះអណ្តែត នៅតេហដ្ឋាននៃសពក្នុងភូមិព្រៃមេលង ខាងជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៦រូប នៅឃុំព្រៃយុថ្កា និងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំស្រុកកោះអណ្តែត ក្រោមអធិបតីភាពលោកជំទាវ **និន សាផុន** តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

✽លោកជំទាវ **កង សៅវ៉ែង** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សាដល់វត្តចំនួន១៥២ ក្នុងស្រុកចំនួន៤ គឺស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ស្រុកកំពង់ត្រាច និងស្រុកដងទង ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ម៉ែន ស៊ីម៉ន** ប្រធានគណៈកម្មការទី១០រដ្ឋសភា នៅវត្តសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។



-ចូលរួមក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សាដល់ វត្តចំនួន១១៦ ក្នុងក្រុង ស្រុកចំនួន៤ គឺក្រុងកំពត ស្រុក ទឹកឈូ ស្រុកឈូក និងស្រុកជុំគីរី ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត **ម៉ែន ស៊ីម៉ន** ប្រធានគណៈកម្មការទី១០រដ្ឋសភា នៅសាលប្រជុំជំហូរគោ សាលាខេត្តកំពត នាថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២០។



✽នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តម សេនីយ៍ទោ **ស សាវី** នាយករងវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះ- បណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក- សំណល់សង្គ្រាម នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាល កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្គ្រាម ស្ថិតនៅផ្លូវជាតិលេខ៥ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្ម- ការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីដង្ហែសពឧបាសក ព្រឹទ្ធាចារ្យ **ជ័យ វុទ្ធ** ឪពុកក្មេងឯកឧត្តម **អ៊ុំ ព្រឺនី** អភិ- បាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅភូមិខ្លា- កូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមិថុនា និងថ្ងៃទី២ ខែកក្កដា

ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សាចំនួន៥០វត្ថុ ក្រោម អធិបតីភាពឯកឧត្តម **កែ គឹមយ៉ាង** ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ នៅវត្តប្រាសាទស្រះកណ្តាល (ហៅវត្តខ្លាស់) ឃុំបុស្សរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០។



-ដាំដើមក្រូចថែរក្សាបរិស្ថាន ដើម្បីកែលម្អសោភ័ណភាព ទីក្រុងស្អាត នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **គឹម ងា** លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមពិធីប្រគេនទៀនព្រះវស្សាចំនួន១៩វត្ថុ មកពី គ្រប់ស្រុក ក្រុង ក្នុងខេត្តស្វាយរៀង និងបានចូលរួមក្នុង ពិធីប្រគល់ឯកសណ្ឋានដល់ប្រជាការពារនៅទូទាំងស្រុក កំពង់រោទ៍ចំនួន៤១២នាក់ នៅវិទ្យាល័យហ៊ុនសែន កំពង់- រោទ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិ- សង្ឃហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យឆ្លងប្រគល់ដីជូនដល់វត្តសន្តិភាព (ដីជិត១ហិចតា២អា អណ្តូងទឹកស្អប់មួយ ម៉ូទ័របូបទឹកមួយ អំពូលសូឡា៦ ឥដ្ឋប្រហោង២ម៉ឺនដុំ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅភូមិចុងព្រែក សង្កាត់

ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ ព្រះសង្ឃចំនួន៧វត្ត នៅវត្តជម្ពូព្រឹក្សា(ហៅវត្តថ្មី) ស្ថិតក្នុង សង្កាត់សង្ឃីរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈ- កម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកទៀនព្រះវស្សា ទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន៦វត្ត ក្នុងឃុំពីរ គឺឃុំណាំតៅ និងឃុំ ភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។



-នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាលជាមួយនឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្សាវត្តខ្លីបង្រៀនតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹង ការងារបង្រៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ ក្រោម អធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ **ហង់ ជួន ណារ៉ុន** រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។

✽ឯកឧត្តម **នឹម ផន** លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ព្រមទាំងបានជួបសំណេះ- សំណាល និងនាំយកអំណោយចែកជូនក្រុមប្រឹក្សាឃុំ ពានរោង មេប៉ុស្តិ៍រដ្ឋបាល មណ្ឌលសុខភាព នៅស្រុកស្វាយ- អន្ទរ ខេត្តព្រៃវែង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២វត្ត រួមមាន៖ វត្តផ្ទះកណ្តាល និងវត្តកោះកែវ ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការ- ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមប្រគេនទៀនព្រះវស្សា ព្រមទាំងដាំកូនឈើ ក្រព្វក្នុងក្នុងបរិវេណវត្តជើងច្រង់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និង លើកទិសដៅការងារឆមាសទី២ នៃខេត្តត្បូងឃ្មុំ ក្រោម អធិបតីភាពឯកឧត្តម **ជា សុផាវ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមពិធីដាំកូនឈើ (ប្រភេទឈើធ្នង់ និងនាងនួន) ក្រោមអធិបតីភាពឯកឧត្តម **ជា សុផាវ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីទួលសុវត្ថិភាព ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការ- ទី១០ ឯកឧត្តម **សាយ មុនីន** សមាជិកគណៈកម្មការទី៨ និងលោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យព្រះសង្ឃដែលគង់ចាំព្រះវស្សាវត្ត

ចំនួន១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

✽នាថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ដូង ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពឯកឧត្តមព្រឹទ្ធាចារ្យ **រួន សិទ្ធិឆាន់** នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។



✽នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ជឹម លាង** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងបរិក្ខារមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមេបុណ្យវត្តហាបូ នៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ និងវត្តតាកោ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។



✽នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ជឹម លាង** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពលោក **លឹម ណាង** អតីតជំទប់ទី១សង្កាត់បឹងកក់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងចូលរួមក្នុងពិធីបុណ្យសពលោក **ភោគ សាមីន** អតីតសមាជិកក្រុមប្រឹក្សាក្រុងកំពង់ខេត្តកំពង់ចាម នៅខេត្តកំពង់ចាម។

✽នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ

ឱ សុខុម សមាជិកគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញចុះប្រមូលព័ត៌មាន និងទស្សនាទីតាំងឡបុរាណនៅក្នុងភូមិដងដ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

✽ឯកឧត្តម **ប្រឹច គឹមស្រីលាង** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមកិច្ចប្រជុំជាមួយនឹងថ្នាក់ដឹកនាំខេត្តរតនគិរី ស្តីពីការងារគ្រប់គ្រងដីសាធារណៈរបស់រដ្ឋក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលាខេត្តរតនគិរី នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

-ពិនិត្យស្ថានភាពទូទៅនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។



-ចូលរួមកិច្ចប្រជុំជាមួយនឹងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ស្តីពីការងារគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ និងការប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងកងវិស្វកម្មក្រសួងការពារជាតិកំពង់សាងសង់ស្ថានបេតុង ទទឹង៨ម៉ែត្រ បណ្តោយ៩០ម៉ែត្រ ជំនួសស្ថានបាឡេចាស់ដែលទ្រុឌទ្រោមដោយទឹកជំនន់ឆ្នាំ២០១៩ នៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណគង្គាបឹងកេត ឃុំ ព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបពិភាក្សាការងារជាមួយនឹងគណៈអឺម៉ាខេត្ត ក្រុង ស្រុក ស្តីពីការរៀបចំគម្រោងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៥គ្រួសារ នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៣០ ខែមិថុនា។

-ចុះសួរសុខទុក្ខ និងឧបត្ថម្ភប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន៣៥គ្រួសារ នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីស្ថានភាព ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅភូមិទ្វីបខាងជើង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

-ដឹកនាំក្រុមការងារគណៈអឺម៉ាខេត្ត អញ្ជើញជួបពិភាក្សា ការងារជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំព្រែកត្នោត ដើម្បី ចុះត្រួតពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុខ្យល់កន្ត្រាក់ រលំផ្ទះប្រជាពលរដ្ឋ និងទិញសម្ភារជួយសាងសង់ឡើងវិញ ដែលជាជំនួយរបស់សប្បុរសជនមកពីប្រទេសម៉ាឡេស៊ី ចំនួន២ខ្នង នៅភូមិត្រពាំងពោរ ឃុំព្រែកត្នោត ស្រុកទឹកឈូ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងណែនាំដល់ពួកគាត់អំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ- ១៩ នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងណែនាំដល់ពួកគាត់អំពីវិធីបង្ការ ទប់ស្កាត់ជំងឺ កូវីដ-១៩ នៅភូមិអន្លូងម៉ាកប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅស្រុកអង្គរជុំ ខេត្ត សៀមរាប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខចៅសង្កាត់ ចៅ សង្កាត់រង សៀន លោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប្រជាពលរដ្ឋ និងបងប្អូនប្រជាពលរដ្ឋចំនួន៧០នាក់ នៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។



-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តដំណាក់ ឃុំគោកដូង ស្រុក អង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។



-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសណ្តាន់ នៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២០។

✽លោកជំទាវ **ឃុន ឃុនឌី** សមាជិកគណៈកម្ម- ការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំជ្រាប់ នាយប៉ុស្តិ៍នគរបាល និងប្រជាពលរដ្ឋនៅប្រចាំការ ព្រមទាំង បានឧបត្ថម្ភជាសម្ភារ និងថវិកាមួយចំនួនជូនដល់ក្រុមប្រឹក្សា ឃុំជ្រាប់ នាយប៉ុស្តិ៍នគរបាល និងប្រជាពលរដ្ឋ នៅលើភ្នំ ត្បែងស្រះខ្មៅ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេន



ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៧វត្ត រួមមាន៖ វត្តក្តីសែន វត្តបិណ្ឌី វត្តកំពង់ស្វាយ វត្តក្តីចារ្យ វត្តសាលាវិស័យ វត្ត កំពង់ឈើទាល វត្តបាក់ក នៅខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបុគ្គលី (ហៅវត្តអង្គរតូចខាងត្បូង) ខេត្តសៀមរាប នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ខេត្តកំពង់ធំ ប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ត្បិល** អនុប្រធាន ទី១រដ្ឋសភា នៅសាលាខេត្តកំពង់ធំ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។



-នាំយកគ្រឿងបរិក្ខា និងបច្ច័យមួយចំនួនទៅប្រគេន ព្រះមេគណៈខេត្តដែលគង់ចាំព្រះវស្សានៅវត្តតន្ត្រីយ៍សំរែ (ហៅវត្តកំពង់ធំ) នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិទាំងប្រាំ នៃឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ស្រុកកំពង់- ស្វាយប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តឆ្នាំ២០២០ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២០។

✽នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាល និងពិនិត្យការផ្តល់ប័ណ្ណក្រីក្រ នៅ ភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

✽ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន៣វត្ត គឺវត្តឈើសៀងផ្អែម វត្តប្រាំបីមុំ ក្នុងឃុំប្រាំបីមុំ និងវត្តភូមិគរ ក្នុងឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្ត តាកែវ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន៦វត្ត ក្នុងឃុំស៊ីង ស្រុកសំរោង ខេត្ត តាកែវ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥វត្ត ដោយ៤វត្ត ក្នុងស្រុក បូរីជលសារ និង១វត្ត ក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមគោរពវិញ្ញាណក្ខន្ធសពរវិយាលោក **សយ សុត** ប្រធានក្រុមប្រឹក្សាស្រុកកញ្ចៀច ខេត្តព្រៃវែង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។



-នាំយកទេយ្យទាន និងបរិក្ខារផ្សេងៗទៀត ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រស្រែ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមជាមួយនឹងថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងឧបាសកឧបាសិកា ចំណុះជើងវត្តបូរីប្រាសាទជ័យ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីនាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣០ វត្ត នាថ្ងៃទី២៥ និងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។



-ពិនិត្យការដ្ឋានសាងសង់អគារសិក្សាមួយខ្នង បណ្តោយ ៤៥,២ម៉ែត្រ និងទទឹង៩,២ម៉ែត្រ មាន១០បន្ទប់ ពីរជាន់ ក្នុងបរិវេណសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៨ ខែ

មិថុនា ឆ្នាំ២០២០។



-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីចែកប័ណ្ណជនក្រីក្រកម្រិត១ និងកម្រិត២ ចំនួន២៤២នាក់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តម **គន់ គឹម** ទេសរដ្ឋមន្ត្រី នៅវត្តអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។



-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១៧វត្ត ទូទាំងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម **គន់ គឹម** ទេសរដ្ឋមន្ត្រី នៅវត្តអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។



-ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **គន់ គឹម** ទេសរដ្ឋមន្ត្រី នៅ សាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមជាមួយនឹងសប្បុរសជន និងពុទ្ធបរិស័ទ នាំយក ទៀនព្រះវស្សា ទេយ្យទាន និងសៀវភៅព្រះត្រៃបិដកចំនួន ៥៨៥ក្បាល ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត សត្តាធម្មវិហារ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្កើរ ខេត្តកែប ព្រមទាំងជួបសំណេះសំណាលជាមួយនឹងលោក- គ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាឥស្លាម នៅក្នុង ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងបានឧបត្ថម្ភ ថវិកាសម្រាប់កាត់សម្លៀកបំពាក់សិស្សចំនួន៨០នាក់ នា ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។



-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃគង់នៅវត្តបុស្សី ក្នុងភូមិបងក្រាស់ ឃុំកំពង់ត្រាច ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។



-ដឹកនាំសមាគមរាជសីហ៍ និងក្រុមហ៊ុនខេវីនប៉េស្តកុង- ត្រូល (K1 Pest Control) ចុះបាញ់ថ្នាំសម្លាប់មេរោគ និង សត្វល្អិត នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ ព្រមទាំង បាននាំយកនូវអំណោយរួមមាន៖ សម្លៀកបំពាក់កីឡាចំនួន ៥០០សម្រាប់ ម៉ាស់ចំនួន២.៥០០ ដែលលាងដៃចំណុះ ៥០០មីលីលីត្រចំនួន១៥០ដប និងឧបករណ៍វាស់កំដៅ ចំនួន១គ្រឿង ជូនទីបញ្ជាការយោធភូមិភាគទី៣ នៃកង- យោធពលខេមរភូមិន្ទ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នា ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

✽ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការ ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៦វត្ត នៅឃុំដូនតី ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមប្រជុំជាមួយនឹងអាជ្ញាធរខេត្តត្បូងឃ្មុំ នៅភូមិ ទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០។

✽នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **ឆ្លើង**

សាម៉ន សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ និងនាំយកអាល់កុលចំនួន១០០លីត្រ សាប៊ូចំនួន១០០ដុំ ឧបត្ថម្ភជូនមណ្ឌលសុខភាពកំភុនស្រុកសេសាន ខេត្តស្ទឹងត្រែង។

✽នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តឧត្តមមុនីហៅវត្តតានីក្នុងឃុំជូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅប្រាសាទរាជរតនាម (ហៅវត្តជប់តាត្រាវ) និងវត្តព្រះពុទ្ធពោធិ៍រាម និងចូលរួមស្តាប់វេទិកាសាធារណៈ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន១០០នាក់ នៅស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។


-នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យជូនឃុំចំនួន៣ ដើម្បីឱ្យឃុំប្រគេនបន្តជូនវត្តចំនួន៦ នៅស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងលោកប្រធានមន្ទីរសង្គមកិច្ច និងលោកប្រធានមន្ទីរផែនការខេត្តសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។



-ចុះសួរសុខទុក្ខលោក **ឈួន អែម** មេឃុំស្វាយចេក ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នៅស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

-ពិនិត្យបណ្ណាល័យភូមិអារក្សស្វាយ និងបានឧបត្ថម្ភជាសម្ភារ និងថវិកាមួយចំនួន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនិងអភិរក្សបណ្ណាល័យឱ្យដំណើរការប្រកបដោយនិរន្តរភាព និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមរយៈការពាក់ម៉ាស់ និងការលាងដៃជាមួយទឹកអាល់កុល នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាលការងារជាមួយនឹងលោកនាយករដ្ឋបាលសាលាខេត្តសៀមរាប ដើម្បីជំរុញ និងជ្រោមជ្រែងបណ្ណាល័យភូមិអារក្សស្វាយឱ្យមានវិវឌ្ឍន៍ទៅមុខកាន់តែល្អប្រសើរ និងមាននិរន្តរភាព នៅសាលាខេត្តសៀមរាប នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។



-ជួបសំណេះសំណាលការងារជាមួយនឹងលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ដើម្បីជំរុញ និងជ្រោមជ្រែងបណ្ណាល័យភូមិអារក្សស្វាយឱ្យមានវិវឌ្ឍន៍ទៅមុខកាន់តែល្អប្រសើរ និងមាននិរន្តរភាព នៅបន្ទប់ប្រជុំនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

សមាជិកសមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៦រូប បានអញ្ជើញចូលរួមប្រជុំ ស្តីពីដំណើរឆ្ពោះទៅកិច្ចប្រជុំ ASEP លើកទី១១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ត្បិល** អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP លើកទី១១ ដើម្បីពិនិត្យពិភាក្សាលើ៖ ទី១-មតិរបស់ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP លើកទី១១ ទី២-របាយការណ៍វឌ្ឍនភាពការងារដោយឯកឧត្តម **ឡេង ម៉េងឡុង** ប្រធានលេខាធិការដ្ឋាន ASEP លើកទី១១ ទី៣-មតិចូលរួមរបស់ឯកឧត្តម លោកជំទាវ និងទី៤-មតិបូកសរុបរបស់ ឯកឧត្តមប្រធានអង្គប្រជុំ នៅសាលសន្និសីទបាយ័ន នៃរដ្ឋសភា។



✽ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៤រូបបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា **ខូន ជិនី** នៅវត្តស្វាយព្រៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។



✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

- ចូលរួមពិធីបុណ្យសពលោក **ពេជ្រ ឡែង** នៅភូមិឡំ ឃុំបន្ទាយដែក ស្រុកតៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

- ចូលរួមប្រជុំដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងស្ថានភាពផលប៉ះពាល់លើវិស័យឯកជនក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា នៅសភាពាណិជ្ជកម្មរាជធានីភ្នំពេញ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។



- ទទួលជួបពាណិជ្ជករមកពីប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីគម្រោងវិនិយោគសាងសង់រោងចក្រផលិតចំណីសត្វ រោងចក្រផលិតជីធម្មជាតិ និងដាំបន្លែផ្លែឈើសរីរាង្គ ដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។



✽ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ

ចូលរួមពិសោធការងារជាមួយនឹងលោក **សែរ បែលីនី** (Serge Bellini) នាយកសាលាសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពី ការបណ្តុះបណ្តាលភាសាបារាំងដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅភោជនីយដ្ឋានខេមរាជធានីភ្នំពេញ។



ខណ្ឌដង្កោ រាជធានីភ្នំពេញ។

❖ឯកឧត្តម **ច្រីង គឹមស្រីលាង** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាអំពីការរៀបចំការគ្រប់គ្រងដីអភិរក្ស ដីសាធារណៈរបស់រដ្ឋ និងការកាត់ផ្ទៀងដីដែលប៉ះពាល់ខាងលើជូនប្រជាពលរដ្ឋរស់នៅ និងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលប្រជុំប្រាជ្ញស៊ុន នៃទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងរៀបចំយន្តការលើករណីដែលនៅសេសសល់ពាក់ព័ន្ធនឹងការកាត់ផ្ទៀងដីជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ នៅលើទីតាំងដែលស្ថិតក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ នៅតាមបណ្តាខេត្តនានា ក្រោមអធិបតីភាពឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលប្រជុំ ម៉ុក ម៉ាវ៉េត (ជាន់ទី៥) ទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

❖នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភាដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី **អ៊ុក សាម៉ុន** មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ នៅគេហដ្ឋានសព សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

❖នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃសពលោក **ទេព សុខា** ប្អូនបង្កើតឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នៅវត្តបញ្ចូរៈមុនីឫស្សីសាញ់ សង្កាត់ដង្កោ

ការទទួលពាក្យបណ្តឹង

❖ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១១ករណី និងកំពុងពិនិត្យសិក្សាចំនួន៣ករណី (សល់ពីខែមុន២ករណី) រំលឹកជំរុញចំនួន២ករណី ព្រមទាំងទទួលឯកសារពាក្យបណ្តឹងដែលក្រសួងស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន៧ករណី។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំ
ខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆ្នាំ២០២០



ឯកឧត្តម អ៊ុំ សារីទ្ធ (ឆ្វេង) ឯកឧត្តម ឡោក នាយ (ស្តាំ) ជាគណៈអធិបតី

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យនៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។

នៅក្នុងឱកាសនោះ ក៏មានការឡើងធ្វើសេចក្តីយកការណ៍ពីអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការស្តីពីលទ្ធផលការងាររបស់អគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា អំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ខែមិថុនានេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបាននឹងកំពុងបន្តការយកចិត្តទុកដាក់ចូលរួមយុទ្ធនាការការពារការឆ្លងជំងឺកូវីដ-១៩ ទន្ទឹមនឹងការងារដ៏មមាញឹកលើមុខងារនីតិកម្ម ដោយបានរៀបចំ និងចាត់ចែងការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន២លើក និងប្រជុំពេញអង្គព្រឹទ្ធសភាចំនួន១លើក បានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនោះលើមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានអមដំណើរសមាជិកព្រឹទ្ធសភាចុះតាមមូលដ្ឋាន ដើម្បីឈ្វេងយល់អំពីសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងនានា។ ការពង្រឹងកិច្ចសហប្រតិ-

បត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំពង្រីកវិសាលភាពលើគ្រប់វិស័យ ដោយរក្សាបាននូវភាពជាដៃគូជាមួយនឹងបណ្តាប្រទេស បណ្តាសភា និងដៃគូអភិវឌ្ឍន៍សំខាន់ៗជាច្រើនទៀត ដោយបន្តលើកកម្ពស់ការផ្តល់សេវាស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធ Online ក្នុងប្រតិបត្តិការការងារប្រចាំថ្ងៃ។ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យរយៈពេល១០ឆ្នាំទៅមុខទៀត ក្នុងការប្រែក្លាយព្រឹទ្ធសភា ឱ្យឈានឆ្ពោះទៅកាន់លក្ខន្តិកៈជាសភាទំនើប អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំរបស់ព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា(២០២១-២០៣០) និងកំពុងបន្តពិនិត្យកែសម្រួលផែនការយុទ្ធសាស្ត្ររចនាសម្ព័ន្ធ និងការងារចាត់តាំងរបស់អគ្គនាយកដ្ឋានទាំង៥ ឱ្យស្របតាមគោលការណ៍កំណែទម្រង់ និងស្ថានភាពជាក់ស្តែងរបស់ស្ថាប័ន។ ការប្រជុំតាមរយៈប្រព័ន្ធ Video Conference បានក្លាយជាការពិតនៅក្នុងជីវិតការងារថ្មីសម្រាប់សមាជិកព្រឹទ្ធសភា ក្នុងការងារតំបន់ និងពិភពលោក។

សម្រាប់ខែកក្កដាខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាឱ្យកាន់តែល្អជាលំដាប់ ព្រមទាំងបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គឹម សិទ្ធិ)



ទិដ្ឋភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំ
ឆមាសទី១ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២០**



ឯកឧត្តម អ៊ុំ សារីទ្ធ (កណ្តាល) ដឹកនាំកិច្ចប្រជុំ

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។

នៅក្នុងឱកាសនោះ ក៏មានការឡើងធ្វើសេចក្តីវាយការណ៍ពីនាយកឧទ្ធរណ៍យសម្តេចប្រធានព្រឹទ្ធសភា អគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការស្តីពីលទ្ធផលការងាររបស់ឧទ្ធរណ៍យ ថ្នាក់ដឹកនាំព្រឹទ្ធសភា អគ្គនាយកដ្ឋានទាំង៥ អគ្គាធិការដ្ឋាន និងការចែកប័ណ្ណសមាជិកសមាគមសង្គហៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ គណៈកម្មការមូលដ្ឋានអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា អំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ក្នុងឆមាសទី១នេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរ៉ាប់រងការងារលើមុខងារទាំង៥ ជារួមបានទទួលលទ្ធផលល្អប្រសើរ ទោះបីស្ថិតក្នុងស្ថានភាពលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅតែមានជំហររឹងមាំ និងខិតខំផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភាបំពេញមុខងាររបស់ខ្លួនបានដោយ

រលូន។ ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានផ្តោតការយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសការប្រឹងប្រែងរៀបចំ និងចាត់ចែងបំពេញការងារតាមប្រព័ន្ធ Online និង Video Conference ដើម្បីធានានិរន្តរភាពការងារឱ្យស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់ស្ថាប័ន និងប្រទេសជាតិ។

ទន្ទឹមគ្នានេះដែរ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេល ១០ឆ្នាំរបស់ព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (២០២១-២០៣០) និងកំពុងបន្តពិនិត្យ កែសម្រួលផែនការយុទ្ធសាស្ត្រ រចនាសម្ព័ន្ធ និងការងារចាត់តាំងរបស់អគ្គនាយកដ្ឋានទាំង៥ ឱ្យស្របតាមគោលការណ៍កំណែទម្រង់ និងស្ថានភាពជាក់ស្តែងរបស់ស្ថាប័ន។ ការបង្កើតបាននូវអគ្គនាយកដ្ឋានថ្មី២ទៀត នឹងបង្កើននូវសក្តានុពលថ្មីសម្រាប់ការអភិវឌ្ឍស្ថាប័នរយៈពេល១០ឆ្នាំទៅមុខទៀត (២០២១-២០៣០)។



ទិដ្ឋភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១

សម្រាប់ទិសដៅការងារឆមាសទី២ខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រី សមត្ថភាពការងារ ដើម្បីអនុវត្តយុទ្ធសាស្ត្រថវិកាតិច សកម្មភាពច្រើនលើការងារដែលមានវិសាលភាពកាន់តែធំទូលាយ រួមទាំងការឆ្លងកាត់វិញ្ញាសាលំបាក និងថ្មីៗជាច្រើនក្នុងបរិបទកូវីដ-១៩។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គឹម សិទ្ធិ)

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមិនគ្រប់គ្រងបណ្តុះបណ្តាល ស្តីពីជំនាញក្នុងការគ្រប់គ្រងការិយាល័យ



ឯកឧត្តម ឡោក នាយ (កណ្តាល) អធិបតីភាពក្នុងពិធីបិទវគ្គ

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញក្នុងការគ្រប់គ្រងការិយាល័យ ក្រោមអធិបតីភាពឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដែលមានសិក្ខាកាមចូលរួមចំនួន៦៦នាក់។

នៅក្នុងឱកាសនោះ លោក **សាន់ វិម** តំណាងសិក្ខាកាម បានឡើងចំណាប់អារម្មណ៍ អំពីលទ្ធផលនៃការសិក្សាចំណាប់អារម្មណ៍របស់លោកបណ្ឌិត **សេង ម៉ុនធឿន** គ្រូឧទ្ទេសនាម និងលោកឧកញ៉ា **ម៉ិច ម៉ូឡែន**។

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម **ឡោក នាយ** បានមានប្រសាសន៍ថា ជានិច្ចកាលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបណ្តុះបណ្តាលសមត្ថភាពរបស់មន្ត្រីរាជការជាគោលដៅមួយដែលអគ្គលេខាធិការព្រឹទ្ធសភារំពឹងថានៅថ្ងៃក្រោយនឹងមានមន្ត្រីរាជការស្នងការងារនេះជាបន្តបន្ទាប់ និងកាន់តែមានចំណេះដឹងថ្មីៗថែមទៀតសម្រាប់ដឹកនាំអគ្គលេខាធិការដ្ឋានឱ្យមានការរីកចម្រើនខ្លាំង។

ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង គឺក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារគ្រប់គ្រងការិយាល័យ សម្រាប់មន្ត្រីដឹកនាំថ្នាក់ការិយាល័យ ដោយមន្ត្រីថ្នាក់ការិយាល័យមួយចំនួន គឺបានទទួលនូវបទពិសោធន៍នៃការងារគ្រប់គ្រងការិយាល័យនេះ

រួចមកហើយ និងមានមន្ត្រីថ្នាក់ការិយាល័យខ្លះទើបទទួលបានការតែងតាំងថ្មីៗ ដូច្នេះការចូលរួមការបណ្តុះបណ្តាលនាពេលនេះ គឺមានសារសំខាន់សម្រាប់ជួយពង្រឹងនូវសមត្ថភាពក្នុងការគ្រប់គ្រង និងដឹកនាំ ក៏ដូចជាការវិវឌ្ឍថ្មីនៃដំណើរការគ្រប់គ្រងការិយាល័យ ក្នុងសម័យកាលបច្ចេកវិទ្យាព័ត៌មានវិទ្យា។



ទិដ្ឋភាពក្នុងក្នុងពិធីបិទវគ្គ

ឯកឧត្តម **ឡោក នាយ** បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាម ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងវគ្គនេះដែលទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតពីអ្នកគ្រូឧទ្ទេសនាមក្នុងវគ្គនេះ។ ឯកឧត្តមសង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់ដែលជាថ្នាក់គ្រប់គ្រងការិយាល័យនឹងយកចំណេះដឹងនេះ ទៅអនុវត្តក្នុងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុន ប្រកបដោយគុណភាព ប្រសិទ្ធភាព ហើយនឹងអាចក្លាយទៅជាអ្នកគ្រប់គ្រង និងដឹកនាំដ៏ល្អក្នុងថ្ងៃអនាគត។

(អត្ថបទ៖ អ៊ុក ប៊ុលីន និងរូបភាព៖ គង់ យ៉ារីន)



សិក្ខាកាមច្បាប់អនុស្សាវរីយជាមួយគណៈអធិបតី

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាសៀលថ្ងៃទី១-៣ ទី៧-១០ ទី១៣-១៤ ទី១៦ ទី២០ និងថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានបន្តអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការងាររចនាសម្ព័ន្ធ ផែនការយុទ្ធសាស្ត្រ និងធនធានមនុស្សរបស់អគ្គនាយកដ្ឋានទាំង៥ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ។



✽ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយសម្ភារនិងថវិកាជូនអាជ្ញាធរ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ នៅសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្រថវិកា (២០២១-២០២៣) គម្រោងថវិកាប្រចាំឆ្នាំ ២០២១របស់ព្រឹទ្ធសភា និងការងារផ្សេងៗ ដោយមានការចូលរួមពីអគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងក្រុមការងារនៃនាយកដ្ឋានហិរញ្ញវត្ថុ នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Larry Strange អ្នកពិគ្រោះយោបល់ និងមន្ត្រីសម្របសម្រួលក្រុមការងាររបស់វិទ្យាស្ថានសភាកម្ពុជា ស្តីពី “ការសិក្សាវាយតម្លៃពីតម្រូវការសភា” នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើរបាយការណ៍វឌ្ឍនភាពសមិទ្ធកម្ម ផែនការសកម្មភាព (MAP3) និងសូចនាករសមិទ្ធកម្ម (KPIs) ប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងលេខាធិការដ្ឋានអមគណៈកម្មទាំង១០ព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដំណើរការពិនិត្យនិងរៀបចំបែបបទវាយតម្លៃសមត្ថភាពបុគ្គលិកជាប់កិច្ចសន្យា ដើម្បីបន្តកិច្ចសន្យាការងារដល់បុគ្គលិកកិច្ចសន្យានៅគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងពិនិត្យវាយតម្លៃលើបេក្ខជនដែលបានធ្វើកម្មសិក្សារយៈពេល១២ខែ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៣ វត្ត ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៥-១៤ កក្កដា ២០២០) និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីចាត់ការរបស់វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)។



✽ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី **អ៊ុក សាម៉ុន** មេបញ្ជាការកងរាជអាវុធហត្ថពោធិ៍សាត់ នៅគេហដ្ឋានលេខ៨៣ ផ្លូវ១២ (បុរីប៉ែនហ្លួតបឹងស្មៅ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវិន័យនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំលេខ២ ស្ថាប័នកើតអគារក្រហម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងអគ្គាធិការដ្ឋានបានអញ្ជើញនាយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមង្គលស្មៅវន្ត ហៅវត្តព្រែកតាគង់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឈឹម ព្រះខ័ន** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញនាយកទៀនព្រះវស្សា ទេយ្យទាន និងបច្ចុយរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តថ្មីហៅវត្តប្រជុំសាគរ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽នាព្រឹកថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ឈឹម សុទ្ធកុណ** អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិបានអញ្ជើញនាយកទៀនព្រះវស្សា ទេយ្យទាន និងបច្ចុយរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមង្គលសិរីគៀនឃ្លាំង ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **ម៉ីន វុទ្ធា** អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដីបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដីប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ **ស្កន ពុធជាវី** អគ្គនាយិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋាន ស្រាវជ្រាវប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មការត្រួតពិនិត្យ និងអង្គភាពមូលនិធិសង្គមកិច្ចនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អង្គភាពមូលនិធិសង្គមកិច្ចប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ **រត្ន ធីន្ទ្រា** អគ្គាធិការនៃអគ្គាធិការដ្ឋាន និងជាប្រធានគណៈកម្មការ នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា។



✽នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ **រត្ន ធីន្ទ្រា** អគ្គាធិការនៃអគ្គាធិការដ្ឋាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងអង្គភាពគ្រប់គ្រងបេឡាសោធននិវត្តន៍ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អង្គភាពបេឡាសោធននិវត្តន៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម **សោម សាវុធ** អគ្គនាយករង នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម **នាង សំណាង** ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លើការលើកកម្ពស់សមត្ថភាព និងជំនាញមន្ត្រីក្នុងវិស័យពិធីការទំនាក់ទំនងអន្តរជាតិនិងស្រាវជ្រាវវិភាគកិច្ចការអន្តរជាតិនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។



✽នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោកស្រី **លុន ស៊ីន័ង** ប្រធាននាយកដ្ឋានហិរញ្ញវត្ថុបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំកសាងគម្រោងថវិកាកម្មវិធី និងសូចនាករសមិទ្ធកម្មប្រចាំឆ្នាំ២០២១ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។





បន្ទប់ទឹក